



ប្រភពច្បាប់

ប្រព័ន្ធអប់រំ ដំបូន្មាន និងការបញ្ជូនតាមច្បាប់ដែលបានសម្របសម្រួល ដោយគម្រោងយុត្តិធម៌ភាគពាយព្យ (CLEAR) (ប្រាក់ចំណូលទាបបំណុល៖) 1-888-201-1014 ឬ 206-464-1519 <http://www.nwjustice.org>

CLEAR ប្រព័ន្ធអប់រំ ដំបូន្មាន និងការបញ្ជូនតាមច្បាប់ដែលបានសម្របសម្រួល 1-888-201-1014 1-888-201-9737 TDD

គណៈមេធាវីរដ្ឋវ៉ាស៊ីនតោន

ដើម្បីស្វែងរកសេវាការបញ្ជូននៅក្បែរអ្នក ទូរស័ព្ទទៅលេខ 1-800-945-9722 <http://www.wsba.org>

គុណភាពវ៉ាស៊ីនតោន

ដើម្បីស្វែងរកសេវាការបញ្ជូននៅក្បែរអ្នក ទូរស័ព្ទទៅលេខ 1-800-945-9722 <http://www.wsba.org>

ផ្នែកគាំទ្រកុមារ www.dshs.wa.gov/dcs/

គ្លីនិកស្របច្បាប់ និងព័ត៌មានអំពីច្បាប់ wsba.org/atj/contact/legasst.htm washingtonlawhelp.org

ផ្នែកគាំទ្រកុមារ DCS-CRU@dshs.wa.gov

ព័ត៌មានទាំងអស់នៅក្នុងកំណត់ត្រា DCS គឺជាការសម្ងាត់។ យើងអាចឆ្លើយនិងសំណួរ ទូរទៅសម្រាប់អ្នករាល់គ្នា ប៉ុន្តែយើងមិនអាចពិភាក្សាលើព័ត៌មានលម្អិតអំពីករណីជាក់លាក់ លុះត្រាតែយើងមានការអនុញ្ញាតជាលាយលក្ខណ៍អក្សររបស់អ្នក។

ទូរស័ព្ទទៅការិយាល័យ DCS នៅក្បែរអ្នកបំផុត ឬ ទូរស័ព្ទទៅលេខ 800-442-KIDS (5437) ដើម្បី ស្វែងរកការិយាល័យដែលដោះស្រាយករណីរបស់អ្នក។

ការិយាល័យផ្នែកគាំទ្រកុមារ៖

- Everett**800-729-7580
425-438-4800
- Kennewick**800-345-9981
509-374-2000
- Olympia**.....800-345-9964
360-664-6900
- Seattle**800-526-8658
206-341-7000
- Spokane**.....800-345-9982
509-363-5000
- Tacoma**800-345-9976
253-597-3700
- Vancouver**800-345-9984
360-696-6100
- Wenatchee**800-535-1113
509-886-6800
- Yakima**.....800-441-0859
509-249-6000
- ទីស្នាក់ការកណ្តាល**800-457-6202
360-664-5000

កម្មវិធីគាំទ្រកុមាររបស់រដ្ឋវ៉ាស៊ីនតោន



តើខ្ញុំទទួលបានពេលវេលា និងការសួរសុខទុក្ខក្នុងចិត្តមីបាច់ថែរក្សាដោយរបៀបណា?



Transforming lives
DSHS 22-1133 CA (Rev. 12/16) Cambodian



Transforming lives

តើផ្នែកគាំទ្រកុមារ (DCS) អាចជួយខ្ញុំជាមួយនឹងបញ្ហាស្រូវសុខទុក្ខ និងមើលថែរក្សាដែរទេ?

ទេ។ ច្បាប់រដ្ឋវ៉ាស៊ីនតោន (បានកែសម្រួលក្រុមវ៉ាស៊ីនតោន 74.20.040) មិនផ្តល់សិទ្ធិអំណាចតាមច្បាប់ឱ្យធ្វើការជាមួយឪពុកម្តាយលើបញ្ហាជួយខ្ញុំជាមួយនឹងបញ្ហាស្រូវសុខទុក្ខ និងមើលថែរក្សាឡើយ។

ប្រសិនបើអ្នកមិនត្រូវបានអនុញ្ញាតឱ្យជួបកូនរបស់អ្នក ដោយសារតែបញ្ហាគ្មានទំនាក់ទំនង ឬបញ្ហាអំពើហិង្សាក្នុងគ្រួសារ អ្នកគួរតែទាក់ទងមេធាវីម្នាក់ដើម្បីមើលថាតើអ្នកអាចប្តូរបញ្ហាឬទេ។

តើគម្រោងចិញ្ចឹមបីបាច់ថែរក្សាជាអ្វី?

នៅពេលអ្នក និងឪពុក ឬម្តាយដទៃមិនកំពុងរស់នៅជាមួយគ្នា អ្នកអាចធ្វើគម្រោងដែលពន្យល់ពីរបៀបដែលអ្នកនឹងចិញ្ចឹមកូនរបស់អ្នក។ គម្រោងចិញ្ចឹមបីបាច់ថែរក្សាគឺជាឯកសារស្របច្បាប់ (ដែលហៅថាដីតាគុណាការ) ដែលកំណត់ពេលវេលាដែលកុមារ(នារី)នឹងស្នាក់នៅ (រស់នៅ) ជាមួយនឹងឪពុក ឬម្តាយម្នាក់ៗ។ បើសិនឪពុក ឬម្តាយមិនយល់ព្រម ចៅក្រមជាអ្នកសម្រេចចិត្ត។

គម្រោងបង្ហាញពីបញ្ហាដែលឪពុកម្តាយគិតថាជាការសំខាន់ក្នុងការចិញ្ចឹមកូន។ វាក៏និយាយពីទីកន្លែងដែលកូនៗនឹងរស់នៅ និងរបៀបដែលឪពុកម្តាយនឹងចែករំលែកពេលវេលាជាមួយកូនរបស់ពួកគេ។

តើខ្ញុំអាចទទួលបានគម្រោងចិញ្ចឹមបីបាច់ថែរក្សាដោយរបៀបណា?

ឪពុកម្តាយជារៀងៗដាក់គម្រោងឪពុកម្តាយនៅក្នុងតុលាការ នៅពេលពួកគេដាក់សម្រាប់ការលែងលះ។ ឪពុកម្តាយដែលមិនបានរៀបការក៏អាចដាក់គម្រោងចិញ្ចឹមបីបាច់ថែរក្សាក្នុងតុលាការបានដែរ។ ទាក់ទងមេធាវីម្នាក់ អ្នកសម្របសម្រួលតុលាការច្បាប់គ្រួសារ សេវាសម្របសម្រួល ឬគ្លីនិកស្របច្បាប់សហគមន៍ សម្រាប់ជំនួយជាមួយនឹងដំណើរការនេះ។

អ្នកសម្របសម្រួលគឺមានទីតាំងនៅក្នុងការិយាល័យស្មៀនខោនធី។ អ្នកសម្របសម្រួលផ្តល់ទម្រង់បែបបទ និងព័ត៌មាន ជាធម្មតាសម្រាប់ថ្ងៃឈ្នួលអំពីដំណើរការ “pro se” ប៉ុន្តែមិនអាចផ្តល់ជំនួយផ្នែកច្បាប់ដល់អ្នកឡើយ។ ការចាត់ចំណាត់ការតុលាការ “pro se” មានន័យថា អ្នកធ្វើវាដោយខ្លួនឯង។

សម្រាប់ព័ត៌មានបន្ថែម ទូរស័ព្ទទៅ DCS សាលាតាក់ត្តិក្នុងតំបន់របស់អ្នក ឬទៅកាន់គេហទំព័រតុលាការនៅ <http://www.courts.wa.gov>។ ជ្រើសរើសបញ្ហាដែលឆ្លោះតុលាការ។ បន្ទាប់មក ជ្រើសរើសអ្នកសម្របសម្រួលសាលាតាក់ត្តិ។

ចុះបើខ្ញុំមានគម្រោងចិញ្ចឹមបីបាច់ថែរក្សា ហើយឪពុក ឬម្តាយដទៃមិនឱ្យខ្ញុំមើលកូនរបស់ខ្ញុំ?

បើសិនខ្ញុំមានគម្រោងចិញ្ចឹមបីបាច់ថែរក្សា ប៉ុន្តែឪពុក ឬម្តាយដទៃមិនកំពុងគោរពលក្ខខណ្ឌគម្រោងនេះ អ្នកអាចទាក់ទងមេធាវីម្នាក់ ឬអ្នកសម្របសម្រួលតុលាការច្បាប់គ្រួសារ ដើម្បីនាំយកឪពុកម្តាយ ឬដទៃទៅតុលាការសម្រាប់ការមិនគោរព។

តើខ្ញុំអាចទទួលជំនួយដោយរបៀបណាផ្សេងទៀត?

ដំណោះស្រាយទំនាស់តាមរយៈការសម្រុះសម្រួលគឺមានសារៈប្រយោជន៍ ប៉ុន្តែមិនអាចដំណើរការសម្រាប់អ្នករាល់គ្នាឡើយ។ ដំណោះស្រាយទំនាស់៖

- គឺជាការស្ម័គ្រចិត្តសម្រាប់ឪពុកម្តាយទាំងពីរ។ គ្មាននរណាម្នាក់ត្រូវបានបង្ខំឱ្យប្រើសេវាសម្រុះសម្រួលឡើយ។
- គឺជាកន្លែងដែលអ្នកអាចទៅពិភាក្សាអំពីបញ្ហាផ្សេងៗ។
- ជួយអ្នកពិភាក្សា និងដោះស្រាយបញ្ហាផ្សេងៗជាមួយនឹងបុគ្គលអក្សាត្រីគូដែលមានការបណ្តុះបណ្តាល។
- ជួយអ្នកយល់ដឹងពីទស្សនៈនីមួយៗរបស់អ្នកដទៃ។
- គឺមិនសមស្រប នៅពេលមានបញ្ហាហិង្សាគ្រួសារ។

តើខ្ញុំអាចទាក់ទងនរណាម្នាក់ដើម្បីជួយខ្ញុំរៀបចំការសម្រុះសម្រួលដោយរបៀបណា?

មជ្ឈមណ្ឌលដំណោះស្រាយទំនាស់ (DRCs) ខ្លះជារៀងៗគ្នា ហើយខ្លះទៀតមិនផ្តល់ជូនសេវាសម្រុះសម្រួលឡើយ។ មិនមែន DRCs ទាំងអស់សុទ្ធតែផ្តល់សេវាគ្រួសារឡើយ។ សម្រាប់ព័ត៌មានបន្ថែម ទូរស័ព្ទទៅលេខ 800-280-4770 ឬ DRC នៅក្បែរអ្នកបំផុត។ គេហទំព័រវ៉ាស៊ីនតោនដំណោះស្រាយគឺមានព័ត៌មានមានប្រយោជន៍នៅ <http://www.resolutionenwa.org>។



មជ្ឈមណ្ឌលដំណោះស្រាយទំនាស់ដែលផ្តល់សេវាគ្រួសារ

វ៉ាស៊ីនតោនខាងកើត

- មជ្ឈមណ្ឌលសម្រុះសម្រួលក្នុងស្រុក (ខោនធី Spokane) 509-456-0103
- គ្លីនិកដំណោះស្រាយទំនាស់ នៃវិទ្យាស្ថាន Fulcrum 509-838-2799

វ៉ាស៊ីនតោនកណ្តាល

- Benton Franklin DRC 509-783-3325
- DRC នៃខោនធី Yakima និង Kittitas 509-453-8949
- DRC ខោនធី Okanogan 509-826-1776

វ៉ាស៊ីនតោនខាងលិច

- DRC ខោនធី King 206-443-9603
- DRC នៃខោនធី Kitsap 360-698-0968
- DRC នៃខោនធី Lewis 360-748-0492

- មជ្ឈមណ្ឌលសម្រុះសម្រួល និងការផ្សះផ្សា (ខោនធី Pacific និង Grays Harbor) 360-249-1925

- Peninsula DRC (ខោនធី Clallam និង Jefferson) 360-452-8024

- មជ្ឈមណ្ឌលខោនធី Pierce សម្រាប់ដំណោះស្រាយទំនាស់ 253-572-3657

- DRC នៃខោនធី Snohomish និង Island 800-280-4770

- DRC នៃខោនធី Thurston 3 360-956-1155

- Whatcom DRC 360-676-0122

ក្រុមមានប្រយោជន៍ផ្សេងទៀត

- ការគ្រប់គ្រងថែទាំ (ខោនធី Clark) 360-823-5178